



គម្លាតភាពកម្ពុជា  
TRANSPARENCY  
INTERNATIONAL  
Cambodia

# សន្ទស្សន៍នៃការយល់ឃើញ ពីអំពើពុករលួយ ឆ្នាំ២០២១ លទ្ធផល

ប៊ិច ពិសី  
នាយកប្រតិបត្តិ  
អង្គការគម្លាតភាពកម្ពុជា

ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២

# CPI ២០២១៖ ប្រទេស១០ដែលមានពិន្ទុខ្ពស់បំផុត




ចំណាត់ថ្នាក់	ប្រទេស/ដែនដី	ពិន្ទុ
១	ដាណឺម៉ាក	៨៨
១	ហ្វាំងឡង់	៨៨
១	នូវវែលសេឡង់	៨៨
៤	ន័រវែស	៨៥
៤	សិង្ហបុរី	៨៥
៤	ស៊ុយអែត	៨៥
៧	ស្វីស	៨៤
៨	ហូឡង់	៨២
៩	លុចសំបួ	៨១
១០	អាស្ត្រីម៉ង់	៨០

# CPI ២០២១៖ ប្រទេស១២ដែលមានពិន្ទុទាបបំផុត

ចំណាត់ថ្នាក់	ប្រទេស/ដែនដី	ពិន្ទុ
១៦៩	ប៊៊ុនឌី	១៩
១៦៩	សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ	១៩
១៦៩	តួកម៉េនីស្ថាន	១៩
១៧២	ហ្គីណេអេក្វាទ័រ	១៧
១៧២	លីប៊ី	១៧
១៧៤	អាហ្វហ្កានីស្ថាន	១៦
១៧៤	កូរ៉េ (ខាងជើង)	១៦
១៧៤	យេម៉ែន	១៦
១៧៧	វ៉ែណេស៊ុយអេឡា	១៤
១៧៨	សូម៉ាលី	១៣
១៧៨	ស៊ីរី	១៣
១៨០	ស៊ីដង់ខាងត្បូង	១១


# ការប្រៀបធៀបប្រទេសទាំង១០ដែលមានពិស្តុស័កបំផុត (២០២០-២០២១)

■ CPI ឆ្នាំ២០២០ ■ CPI ឆ្នាំ២០២១




# ការប្រៀបធៀបប្រទេសទាំង១២ដែលមានពិន្ទុបំផុត (២០២០-២០២១)

■ CPI ឆ្នាំ២០២០    ■ CPI ឆ្នាំ២០២១




- ប្រទេសកម្ពុជាទទួលបាន**២៣ពិន្ទុ** នៅក្នុងសន្ទស្សន៍នៃ ការយល់ឃើញពីអំពើពុករលួយ ប្រចាំឆ្នាំ២០២១
  - បើធៀបនឹងឆ្នាំ២០២០ គឺទទួលបាន២ពិន្ទុបន្ថែម
- ប្រទេសកម្ពុជាទទួលបាន**ចំណាត់ថ្នាក់ទី១៥៧** ក្នុងចំណោម**ប្រទេស/ដែនដីចំនួន១៨០** ដែលត្រូវបានបញ្ចូលក្នុងសន្ទស្សន៍នេះ
  - កាលពីឆ្នាំមុន កម្ពុជាទទួលបានចំណាត់ថ្នាក់**១៦០/១៨០**
- កម្ពុជានៅតែជាប់**ចំណាត់ថ្នាក់ទាបបំផុតក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន និង ចំណាត់ថ្នាក់ទាបបំផុតទី៣នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក**
  - នៅតែជាប្រទេសដែលគេយល់ឃើញថា **មានកម្រិតអំពើពុករលួយខ្ពស់**

# ពិន្ទុ CPI សម្រាប់កម្ពុជាក្នុងឆ្នាំកន្លងមក (២០១២-២០២១)



# CPI ២០២១៖ ប្រតិទិន្នន័យសម្រាប់ប្រទេសកម្ពុជា




1. **WEF** : ការស្ទង់មតិពីធុរជនរបស់វេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២០
2. **PERC** : ទីភ្នាក់ងារប្រឹក្សាហានិភ័យនយោបាយ និងសេដ្ឋកិច្ចទ្វីបអាស៊ី ឆ្នាំ២០២១
3. **GI** : ចំណាត់ថ្នាក់ហានិភ័យប្រចាំប្រទេសស្តីពីការយល់ដឹងជាសកល ឆ្នាំ២០២០
4. **EIU** : ចំណាត់ថ្នាក់ហានិភ័យប្រចាំប្រទេសរបស់ទីភ្នាក់ងារសេដ្ឋកិច្ច ឆ្នាំ២០២១
5. **VDEM** : គម្រោងនៃភាពផ្សេងគ្នានៃប្រជាធិបតេយ្យ ឆ្នាំ២០២១
6. **WJP** : សន្ទស្សន៍ស្តីពីនីតិវិធីរបស់គម្រោងយុត្តិធម៌ពិភពលោក ឆ្នាំ២០២១
7. **BF (TI)** : សន្ទស្សន៍នៃបម្រែបម្រួលរបស់មូលនិធិ Bertelsmann ឆ្នាំ២០២២
8. **WB** : ការវាយតម្លៃស្ថាប័ន និងគោលនយោបាយប្រចាំប្រទេសរបស់ធនាគារពិភពលោក ឆ្នាំ២០២០



# ការប្រៀបធៀបប្រភពទិន្នន័យសម្រាប់កម្ពុជា (២០២០-២០២១)




■ 2020 ■ 2021




1. **WEF** : ការស្ទង់មតិពីធុរជនរបស់វេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០១៩ និងឆ្នាំ២០២០
2. **PERC** : ទីភ្នាក់ងារប្រឹក្សាហានិភ័យនយោបាយ និងសេដ្ឋកិច្ចទ្វីបអាស៊ី ឆ្នាំ២០២០ និងឆ្នាំ២០២១
3. **GI** : ចំណាត់ថ្នាក់ហានិភ័យប្រចាំប្រទេសស្តីពីការយល់ដឹងជាសកល ឆ្នាំ២០១៩ និងឆ្នាំ២០២០
4. **EIU** : ចំណាត់ថ្នាក់ហានិភ័យប្រចាំប្រទេសរបស់ទីភ្នាក់ងារសេដ្ឋកិច្ច ឆ្នាំ២០២០ និងឆ្នាំ២០២១
5. **VDEM** : គម្រោងនៃភាពផ្សេងគ្នានៃប្រជាធិបតេយ្យ ឆ្នាំ២០២០ និងឆ្នាំ២០២១
6. **WJP** : សន្ទស្សន៍ស្តីពីនីតិវិធីរបស់គម្រោងយុត្តិធម៌ពិភពលោក ឆ្នាំ២០២០ និងឆ្នាំ២០២១
7. **BF (TI)** : សន្ទស្សន៍នៃបម្រែបម្រួលរបស់មូលនិធិ Bertelsmann ឆ្នាំ២០២០ និងឆ្នាំ២០២២
8. **WB** : ការវាយតម្លៃស្ថាប័ន និងគោលនយោបាយប្រចាំប្រទេសរបស់ធនាគារពិភពលោក ឆ្នាំ២០១៩ និង២០២០

# CPI ២០២១ (ប្រទេសជាសមាជិកអាស៊ាន)



# ការប្រៀបធៀបពិន្ទុ CPI សម្រាប់ប្រទេសសមាជិកអាស៊ាន ក្នុងឆ្នាំកន្លងមក



# អនុសាសន៍សំខាន់ៗ

## អនុសាសន៍សំខាន់ៗរបស់អង្គការតម្លាភាពកម្ពុជា រួមមាន៖

1. គោរពសិទ្ធិចាំបាច់ដើម្បីធ្វើឱ្យស្ថាប័ន/បុគ្គលដែលមានតួនាទីនិងអំណាចមានការទទួលខុសត្រូវ។ រដ្ឋាភិបាលគួរបញ្ចប់ការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិនៃការជួបជុំ និងការប្រមូលផ្តុំ ហើយធានាថាយុត្តិធម៌ចំពោះបទល្មើសប្រឆាំងអ្នកការពារសិទ្ធិមនុស្សត្រូវតែជាកិច្ចការអាទិភាពបំផុត។
2. ស្ដារ និងពង្រឹងយន្តការត្រួតពិនិត្យស្ថាប័ន/បុគ្គលដែលមានតួនាទីនិងអំណាច។ ស្ថាប័នសាធារណៈដែលទទួលបន្ទុកជាអ្នកត្រួតពិនិត្យមានដូចជា ភ្នាក់ងារប្រឆាំងអំពើពុករលួយ និងស្ថាប័នសវនកម្ម ត្រូវតែមានឯករាជ្យភាព មានធនធានគ្រប់គ្រាន់ និងត្រូវបានផ្តល់សិទ្ធិអំណាចដើម្បីស្វែងរក និងផ្តន្ទាទោសចំពោះអំពើខុសឆ្គង។ រដ្ឋសភា និងតុលាការត្រូវតែមានឯករាជ្យភាព និងអាចទប់ស្កាត់ការបំពានហួសដែនសមត្ថកិច្ចរបស់អង្គនីតិប្រតិបត្តិ។
3. ធ្វើវិសោធនកម្ម/អនុម័តបទប្បញ្ញត្តិប្រឆាំងអំពើពុករលួយ និងធានាថាបទប្បញ្ញត្តិនោះស្របតាមបទដ្ឋាន និងការអនុវត្តតាមគោលការណ៍អន្តរជាតិ ដែលរួមមាន៖ ការធ្វើវិសោធនកម្មលើមាត្រាមួយចំនួនក្នុងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ជាពិសេសមាត្រាដែលពាក់ព័ន្ធនឹងការប្រកាសទ្រព្យសម្បត្តិ និងការបរិហារបង្គាប់កេរ្តិ៍ ឬការរាយការណ៍មិនពិត និងការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន និងច្បាប់ស្តីពីការការពារបុគ្គលរាយការណ៍ សាក្សី អ្នកជំនាញ និងជនរងគ្រោះ ហើយនិងសេចក្តីព្រាងក្រមសីលធម៌វិជ្ជាជីវៈសម្រាប់មន្ត្រីសាធារណៈ។
4. ធ្វើឱ្យកាន់តែប្រសើរឡើងនូវការប្រកួតប្រជែងដោយយុត្តិធម៌សម្រាប់វិស័យឯកជន រួមទាំងការលើកកម្ពស់តម្លាភាពលើកម្មសិទ្ធិសាជីវកម្ម លទ្ធកម្មសាធារណៈ និងការគោរពច្បាប់ដោយស្មើភាព។



+855 23 88 36 81 / 88 36 82



info@ticambodia.org



www.ticambodia.org



Transparency International Cambodia



@ticambodia